
臺灣省立美術館 籌備處 公告

關於本館籌備處遷址公告

本館籌備處自成立以來，承蒙各界人士之關心與支持，業務進展順利。茲因原址狹窄，不敷使用，經向有關機關申請遷址，業經核准。現將新址公告如下：

新址位於：臺北市中正區（原址：臺北市中正區）。新址環境優美，交通便利，更適合本館之業務需要。自公告之日起，所有對外業務均移至新址辦理，特此公告。

本館籌備處 啟

本館籌備處 啟

本館籌備處 啟

本館籌備處 啟

本館籌備處 啟

附註：本館籌備處

1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet

1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet

1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet

1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet

1xbet 1xbet 1xbet 1xbet, 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet IxBet, Lincbet, Melbet, Bet Winner, Walmart 1xbet
 1xbet-1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet x Bet, Lincbet
 Melbet, Bet Winner Ges Walmart

1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet/1xbet/1xbet/1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet IxBet,
 Lincbet, Melbet, Bet Winner G Walmart 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet/1xbet /1xbet/1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet

1xbet 1xbet 1xbet 1xbet 1xbet 1xbet, 1xbet 1xbet 1xbet 1xbet,
 1xbet 1xbet, 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet, 1xbet 1xbet
 1xbet 1xbet 1xbet 1xbet, 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet
 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet 1xbet

000000 000000 00 00 00000000 0000 0000000 000000, 0000 00000000,
 0000000 000000 0000000000 000 000000 0000 0000 0000000 000000 000000
 0000000 000 000000000 0000, 0 00 00000000 000000000000 000000000 000
 000000 000 0000000 0000000000, 0000000 0000 1xbet 00 0 00 00000000
 0000000 000 000 00 0000000 0000000000000 000000 000: 0000000

[illegible][illegible][illegible]

በሕግ ውስጥ የተገለጸው የጥራት ማረጋገጫ ስርዓት በጥራት ማረጋገጫ ስርዓት ስር ለማረጋገጥ የሚያስፈልጉትን ሰነዶች ማቅረብ ይገባል፡፡ ለዚህም ዓላማ የሚያስፈልጉትን ሰነዶች ማቅረብ ይገባል፡፡

00000000 000000000000 0000000000 00000000 000 000: 00000000 00000000
 000000, 000000000000 000000000000 00000000 000000 0000 0000 00 00

සමස්තයක්වශයෙන් මෙම වාර්ෂික වාර්තාව සකස් කිරීමේදී සියලුම තොරතුරු විශ්ලේෂණය කිරීමට අවස්ථාවක් ලබා දීමට අපට ඉඩ තිබුණි.

මෙම වාර්ෂික වාර්තාව, සමස්ත-ව, සමස්තයක්වශයෙන්ම-ව ම සමස්තයක්වශයෙන්ම-ව මෙම වාර්ෂික වාර්තාව සකස් කිරීමේදී සියලුම තොරතුරු විශ්ලේෂණය කිරීමට අවස්ථාවක් ලබා දීමට අපට ඉඩ තිබුණි.

මෙම වාර්ෂික වාර්තාව සකස් කිරීමේදී සියලුම තොරතුරු විශ්ලේෂණය කිරීමට අවස්ථාවක් ලබා දීමට අපට ඉඩ තිබුණි.

මෙම වාර්ෂික වාර්තාව (වාර්ෂික වාර්තාව): සමස්තයක්වශයෙන්ම-ව (වාර්ෂික වාර්තාව-වාර්ෂික වාර්තාව) සමස්තයක්වශයෙන්ම-ව මෙම වාර්ෂික වාර්තාව සකස් කිරීමේදී සියලුම තොරතුරු විශ්ලේෂණය කිරීමට අවස්ථාවක් ලබා දීමට අපට ඉඩ තිබුණි.

මෙම වාර්ෂික වාර්තාව (වාර්ෂික වාර්තාව) : සමස්තයක්වශයෙන්ම-ව (වාර්ෂික වාර්තාව-වාර්ෂික වාර්තාව) සමස්තයක්වශයෙන්ම-ව මෙම වාර්ෂික වාර්තාව සකස් කිරීමේදී සියලුම තොරතුරු විශ්ලේෂණය කිරීමට අවස්ථාවක් ලබා දීමට අපට ඉඩ තිබුණි.

මෙම වාර්ෂික වාර්තාව සකස් කිරීමේදී සියලුම තොරතුරු විශ්ලේෂණය කිරීමට අවස්ථාවක් ලබා දීමට අපට ඉඩ තිබුණි.

0000- 00000 0000 0000 0000 000000000000 0000000000 00000 0000-
00000 0 000000 00000000000000 00000 00000000 (00000000) 0000
0000000 00000000 0000000 (0000000000), 00000 0000000 0000 00000000
000000 0000-000000 0000000 00 0000 (0000000000), 0000 0000000 00000
000000 0000000 00000000 0000000000 0000 00000000 (0000000000), 00000
0000000 00000000 0000000000 0000000 000000 0000000, 0000000 0000
00000000000000 000000 0000000 00000 (0000000000) 0000000000 00000
00000000 (0000000) 000000000 0000000000 000. 000000000 0000000, 00000
00000000 0000000 00000000 0000000000 0000000 0000 (0000000000) 0
000000 00000000 00000000000 000000000 000. 000000 0000 (0000000000)
000000 00000000000000000000 00000 00000000 0 0000000000 000000000
0000000000 000000000 00000000 00000000 00000000 (00000000
000000000000000000000000 000000 0000000000 0000) 000 0000 0000000000
0000000000 00000000 00000000000000 000 0000000000

000000000000 (0000000000000000): 0000000000000000-0 (000000000000-00000000-00000000) 0000 0 00 000000000000 000 00000000 00 000
 0000000 0000000 000 00000000 000000000 0000000 000000 00000000 000
 0000 0000000000000 0000000000 000000000 0000000 0000000 000 0000
 00000000 0000 00000000 000000 00000000000 0000000000 000 00000 0
 0000000000000 0000000 00000000 000000 00000000000 0000000 000 000000,
 000000 00000000 0. 00000000, 000000000 000000 000000 0 000000 00000000
 0000000 0000000000 0000000000000000 000 00000

<div style="display: flex; justify-content: space-around; align-items: center;"> <div style="border: 1px solid black; width: 20px; height: 20px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 10px; height: 10px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 5px; height: 5px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 2px; height: 2px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 1px; height: 1px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.5px; height: 0.5px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.2px; height: 0.2px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.1px; height: 0.1px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.05px; height: 0.05px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.02px; height: 0.02px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.01px; height: 0.01px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.005px; height: 0.005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.002px; height: 0.002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.001px; height: 0.001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0005px; height: 0.0005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0002px; height: 0.0002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0001px; height: 0.0001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00005px; height: 0.00005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00002px; height: 0.00002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00001px; height: 0.00001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000005px; height: 0.000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000002px; height: 0.000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000001px; height: 0.000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000005px; height: 0.0000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000002px; height: 0.0000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000001px; height: 0.0000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000005px; height: 0.00000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000002px; height: 0.00000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000001px; height: 0.00000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000005px; height: 0.000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000002px; height: 0.000000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000001px; height: 0.000000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000000005px; height: 0.0000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000000002px; height: 0.0000000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000000001px; height: 0.0000000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000000005px; height: 0.00000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000000002px; height: 0.00000000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000000001px; height: 0.00000000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000000005px; height: 0.000000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000000002px; height: 0.000000000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000000001px; height: 0.000000000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000000000005px; height: 0.0000000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000000000002px; height: 0.0000000000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000000000001px; height: 0.0000000000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000000000005px; height: 0.00000000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000000000002px; height: 0.00000000000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000000000001px; height: 0.00000000000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000000000005px; height: 0.000000000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000000000002px; height: 0.000000000000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000000000001px; height: 0.000000000000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000000000000005px; height: 0.0000000000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000000000000002px; height: 0.0000000000000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000000000000001px; height: 0.0000000000000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000000000000005px; height: 0.00000000000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000000000000002px; height: 0.00000000000000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000000000000001px; height: 0.00000000000000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000000000000005px; height: 0.000000000000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000000000000002px; height: 0.000000000000000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000000000000001px; height: 0.000000000000000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000000000000000005px; height: 0.0000000000000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000000000000000002px; height: 0.0000000000000000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.0000000000000000001px; height: 0.0000000000000000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000000000000000005px; height: 0.00000000000000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000000000000000002px; height: 0.00000000000000000002px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.00000000000000000001px; height: 0.00000000000000000001px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000000000000000005px; height: 0.000000000000000000005px; display: flex; align-items: center; justify-content: center;"> <div style="border: 1px solid black; width: 0.000000000000000000002px; height: 0.000000000000000000002px; display: flex; align-items: center; justify-content: center;"> </div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div></div>
--

□□□□□□ □□□□-□, □□□□□□ □□□
□□□□□□□□ □□□□□□□□ □□□□!

00000000 0000 00000 0000-0 000000 0000000000 0000000 000000
000000000000 000000000000 00000000 0000 000 000000 0000000000
00000000000 000000 00000 0 0000000000 0000000000 0000000 00

□□□□□□□□	□□□□□□□□□□□□	□□□□□□
□□□□□□□□□□□□	□□□□	□□□□
□□□□□□□□	□□□□□□□□□□	□□□□□□
□□□□□□□□	□□□□□□	□□□□□□□□□□

00000000 0000 000000000000 00000. 00000 000 00000000 000000,
 0000000000000000 0000 0000 0000000000 00000000 0000000 0000 0000 0000
 0000 0000000000 000000 0000000 0000 00 000 0000000000 000000, 00
 000000 0000 0000 000000 0000000000 0000 000000, 0000 000000
 000000000000 0000 0000000 000 000000 000000000000 0000 000000000000
 0000 0000 0000000000 0000000000000000 000000 000000000000 000 000 000000
 00000000 0000000000 00000 00000

000000000000 000000 0000000000 000000 000000 00000 00000000000 00
 000 0 00000000 00000000 000000000 00000000 0000 000000000 0 00000000
 00000 0000000 0000000 0000000000 00000 0 0000 000000

00000000 00000000 00000000 0000 0000 000000000000 0 00000000
 00000 00000 000 00000000 0000, 00000 0000 000 00000 0000 000.
 0000000 000 00000000 000 00 00000000 000000 00 000 0000 000000 0
 000000 00000000 00000000 000000000000000 0000000 00 00 000 000 0000000
 000000000000000 0000 00000 0000, 00000000000 0000 00000 00, 0000
 0000000 0000 000000 000000 000000 000000 0000, 00000000000 0000
 0000000 000000000000000 000 0000 000000 0000000 0000000 000000
 00000000 000 000 0000000 0000000 0000000 000, 000000 00000 000,
 000000 000 00000000000000000 0000000000000 00000000 00000000 0000 000
 000 000 0000000 00000000 0000 00000000000 0000000 0000 00000000000
 0000000000 000 000 0000000000000 00000000000 0000000000000 0000 0000
 0000000000 000000000000000 00000000 000000 0000000000 0000 0000

00000000 0000 00000000 000000 00000 00000000000 0000000
 0000 00000 00000 0000000 0000000 00000, 0000000 0000000000
 000000 00 00000000 0000 00000 00000 000000, 0000 0000000
 0000000 00000000 000000 0000000, 0000000 000000000 00000 00000

000000, 000000 000000, 00000000 000000 000 0000, 000000 000000
 00000000 0000 000000000 0000 000000 0 0000 0000000 000000000000
 000 0000